



សេចក្តីជូនដំណឹងពីសាលា  
បឋមសិក្សាសម្រាប់ខែសីហា  
ឆ្នាំ២០១៩



អន្តរជាតិសិក្សាសិស្សសិស្សា  
ស្វែង អប់រំ ស្រុក  
International School of Siem Reap

រូលៈ៤  
បោះផ្សាយលើកទី១

## ព័ត៌មានពីសាលាបឋមសិក្សាសម្រាប់ខែ សីហា ឆ្នាំ២០១៩

### សូមគោរព និងស្វាគមន៍ការមកកាន់សាលាអន្តរជាតិយើងខ្ញុំ

សូមស្វាគមន៍សិស្សថ្មីនៅសាលាអន្តរជាតិ ISSR! នាងខ្ញុំសង្ឃឹមថាលោក-លោកស្រី ក៏ដូចជាសិស្សានុសិស្សទាំងអស់ទទួលបានភាពរីករាយក្រោយពីថ្ងៃ  
ឈប់សម្រាក។ មួយរយៈខ្លះនេះ សិស្សានុសិស្សទាំងអស់បានចូលរៀនតាមថ្នាក់ ហើយជួបជាមួយគ្រូបង្រៀនថ្នាក់រៀងៗខ្លួន។ សម្រាប់ព័ត៌មានអំពីកម្មវិធីសិក្សា  
កាលវិភាគ និងព័ត៌មាននានា លោក-លោកស្រីប្រហែលជាទទួលបានរួចរាល់ហើយដែលមានខ្លឹមសារក្នុងសៀវភៅ Handbook ស្រាប់ដែលក្នុងសៀវភៅនោះ  
មានការរៀបរាប់អំពីព័ត៌មានចាំបាច់សម្រាប់ការសិក្សារបស់កូនៗលោក-លោកស្រី។ ប្រសិនបើលោក-លោកស្រីពុំទាន់ទទួលបានសៀវភៅ handbook សូមធ្វើ  
ការសាកសួរមកកាន់ផ្នែករដ្ឋបាលសាលា។ នាងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកគ្រូអ្នកគ្រូថ្មី ក៏ដូចជាសមាជិកនៃក្រុមការងារទាំងអស់ក្នុងកិច្ចសហការ  
ល្អទាំងអស់គ្នា ហើយក៏សង្ឃឹមថាយើងទាំងអស់គ្នា នឹងបង្កើតភាពរីករាយ ស្នាមញញឹមក្នុងសាលា ISSR រួមគ្នាផងដែរ។ ទាំងលោកគ្រូអ្នកគ្រូ ព្រមទាំង  
បុគ្គលិកទាំងអស់កំពុងតែទន្ទឹងស្វាគមន៍ផ្តល់សេវាកម្មល្អជូនដល់លោក-លោកស្រីគ្រប់ៗគ្នា។

### បំណុលសម្រាប់ខ្លួនអ្នកមកទទួលកូនៗ

សូមអរគុណលោក-លោកស្រីដែលបានអញ្ជើញមកធ្វើបំណុលកាត់ទទួលកូនៗជាថ្មីឡើងវិញ។ សម្រាប់លោក-លោកស្រីដែល កំពុងតែប្រើប្រាស់បំណុលកាត់  
ចាស់ពីឆ្នាំមុន សូមអញ្ជើញមកធ្វើប្តីនៅការិយាល័យរដ្ឋបាល។ បំណុលកាត់គឺត្រូវតែយកមកជាមួយដោយខានមិនបាន។ ក្នុងបរិវេណសាលាគឺតម្រូវឱ្យមាន  
កាតសម្គាល់ជាដាច់ខាត។ មានបំណុលកាតសម្គាល់គឺដើម្បីរក្សាឱ្យបាននូវស្ថេរភាព សុវត្ថិភាពដល់កូនៗលោក-លោកស្រី។ ចំពោះករណី លោក-លោកស្រីភ្លេចបំណុល  
កាតសម្គាល់ពេលមកទទួលកូនៗ សូមអញ្ជើញទៅការិយាល័យរដ្ឋបាលដើម្បីទទួលបានបណ្តោះអាសន្ន។

### អំពីកម្មវិធី Class Dojo

កម្មវិធី Class Dojo សាលានឹងបន្តប្រើដើម្បីធ្វើការទំនាក់ទំនងមកកាន់មាតាបិតាឬអាណាព្យាបាលសិស្សបន្តទៅទៀត។ កម្មវិធី Class Dojo គឺជាមធ្យោបាយ  
ដ៏ល្អក្នុងការទំនាក់ទំនងរវាងអាណាព្យាបាល និងព័ត៌មានពីសាលា។ ប្រសិនបើលោក-លោកស្រីបានបង្កើតម្តងហើយកាលពីឆ្នាំមុន គឺពុំចាំបាច់បង្កើតម្តងទៀត  
ទេ។ កាលណាសិស្សដែលបញ្ចូលក្នុងថ្នាក់ថ្មី អាសយដ្ឋានអ៊ីម៉ែលរបស់លោក-លោកស្រីមិន នឹងបញ្ជូនសារភ្ជាប់មកថ្នាក់រៀនថ្មីដោយអ្នកតែម្នាក់ទេ។ ប្រសិនបើ  
លោក-លោកស្រីពុំបានចុះឈ្មោះនៅឡើយ ខាងលោកគ្រូអ្នកគ្រូ នឹងផ្ញើលិខិតមួយច្បាប់ដើម្បីផ្តល់ព័ត៌មានជូន ព្រមទាំងរបៀបក្នុងការចុះឈ្មោះបង្កើតកម្មវិធី  
Class Dojo ។

### អំពីអាហារថ្ងៃត្រង់

នាងខ្ញុំសូមថ្លែងអំណរគុណដល់លោក-លោកស្រីដែលជាមាតាបិតា និងអាណាព្យាបាលសិស្សថ្នាក់ Reception 2 ដែលបានចូលរួមជួយសម្រួលដល់កូនៗ  
ក្នុងម៉ោងអាហារថ្ងៃត្រង់នេះ។ សាលានឹងបន្តអនុញ្ញាតជូនលោក-លោកស្រីត្រឹមថ្ងៃទី៣០ ខែសីហានេះតែប៉ុណ្ណោះ។ ចាប់ពីថ្ងៃទី០២ ខែកញ្ញា សាលានឹងទទួល  
ខុសត្រូវក្នុងការសម្របសម្រួលសិស្សញ៉ាំអាហារថ្ងៃត្រង់ដោយខ្លួនឯង ដូច្នោះលោក-លោកស្រីពុំបានអនុញ្ញាតឱ្យចូលក្នុងកន្លែងញ៉ាំបាយទៀតឡើយ។ នាងខ្ញុំ  
សូមថ្លែងអំណរ គុណដល់លោក-លោកស្រីដែលបានជួយសម្របសម្រួលដល់កូនៗញ៉ាំអាហារថ្ងៃត្រង់ក្នុងមួយរយៈពេលកន្លងមកនេះ។

### អំពីការណាត់ជួបមាតាបិតា ឬអាណាព្យាបាលសិស្ស

ការណាត់ជួបមាតាបិតា ឬអាណាព្យាបាលសិស្សនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៥:០០ល្ងាច។ សូមលោក-លោកស្រីមេត្តា  
អញ្ជើញចូលរួមឱ្យបានគ្រប់ៗគ្នា ពិព្រោះការជួបជុំនេះគឺមានសារៈសំខាន់ណាស់ ដើម្បីបានជួបផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ ក៏ដូចជាបានឃើញថ្នាក់  
រៀនរបស់កូនៗលោក-លោកស្រី។ បន្ទាប់ពីការអញ្ជើញជួបជាមួយលោកគ្រូ អ្នកគ្រូ និងពិនិត្យថ្នាក់រៀនរួចរាល់ហើយ លោក-លោកស្រីអាចញើញពិសារអាហារ  
សម្រន់ និងភេសជ្ជៈ ដែលសាលាផ្តល់ជូន។ សិស្សានុសិស្សថ្នាក់ខេមរភាសានឹងបញ្ចប់ត្រឹមម៉ោង៣.០០ រសៀលក្នុងថ្ងៃនោះ។ ដូចបានជម្រាបជូនខាងលើ សូម  
លោក-លោកស្រីញើញចូលរួមនៅសាលាអន្តរជាតិ ISSR បឋមសិក្សា ទាំងអស់គ្នា ដើម្បីជាឱកាសល្អក្នុងការជួបជុំជាមួយលោកគ្រូ អ្នកគ្រូ របស់កូនៗ រៀងៗ  
ខ្លួន។ **បញ្ជាក់៖** ជំនួបអាណាព្យាបាលគឺអនុញ្ញាតតែ មាតាបិតា ឬអាណាព្យាបាលសិស្សតែប៉ុណ្ណោះ។

ជួបជាមួយលោក-លោកស្រីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ!

សាលាអន្តរជាតិ ISSR តម្រូវឱ្យសិស្សានុសិស្សទាំងអស់ញ៉ាំអាហារសម្រន់ណាដែលមានជាសុភាពប៉ុណ្ណោះ។  
សូមលោក-លោកស្រីនាំយក អាហារសម្រន់ណាដែលមានជាសុភាពដល់កូនៗ ពេលមកសាលារៀន។



We are one,  
But we are many.

**កន្លែងទុករបស់ដែលបានភ្លេច**

រាល់សម្ភារៈ ផ្សេងៗដែលសិស្សានុសិស្សភ្លេច សាលាមានរៀបចំទីតាំងដើម្បីទុករបស់របរទាំងនោះ នៅក្បែរកន្លែងរង់ចាំ ។ ប្រសិនបើកូនៗលោក-លោកស្រីមានការភ្លេចរបស់ប្រើប្រាស់ សូមអញ្ជើញមកពិនិត្យនៅទីនោះផ្ទាល់ ។ សូមធ្វើការសាកសួរដល់លោកគ្រូអ្នកគ្រូ ពីព្រោះពួកគាត់អាចប្រាប់អំពីរបស់របរដែលសិស្សានុសិស្សបានភ្លេច ជៀសវាងសួរបុគ្គលិក ពីព្រោះពួកគាត់ អាចនឹងមិនដឹងអំពីរបស់របរដែលសិស្សភ្លេចទាំងនោះ ។

**អំពីកិច្ចហែលទឹក**

កីឡាហែលទឹកសម្រាប់ថ្នាក់ទី១ ដល់ថ្នាក់ទី៦ នឹងចាប់ផ្តើមពីថ្ងៃចន្ទ ទី ០២ ខែកញ្ញា ឆ្នាំ២០១៩ ។ សិស្សានុសិស្សនឹងត្រូវសិក្សាកីឡាអប់រំកាយព្រមទាំងកីឡាហែលទឹក ។ ក្នុងពេលព្រឹកពួកគេអាចត្រូវចូលរួមកីឡាអប់រំកាយ ឬកីឡាហែលទឹក ចំពោះកីឡាហែលទឹក លោកគ្រូ អ្នកគ្រូនឹងផ្តល់ព័ត៌មានជូនជាបន្តបន្ទាប់ ។ ដូចនេះសូមលោក-លោកស្រីប្រកបដំណែង កូនៗបានត្រៀមខ្លួនឱ្យបានល្អ ត្រៀមវេនតាហែលទឹក និងសម្លៀកបំពាក់ហែលទឹកមកជាមួយផង ។ សូមអរគុណ ។


**អំពីការមករៀនយឺត**

ចាប់ពីថ្ងៃចន្ទ ទី២ ខែកញ្ញាសាលានឹងរៀបចំសៀវភៅកំណត់ត្រា ពីការមករៀនយឺត (បន្ទាប់ពីម៉ោង៨:០០ព្រឹក) ដូចនេះសូមលោក-លោកស្រីមេត្តាជំរុញកូនៗចូលតាមប្រទ្វារការិយាល័យពេលមកយឺត ។ សៀវភៅកំណត់ត្រានឹងដកលទុកនៅក្នុងការិយាល័យ ដើម្បីឲ្យលោក-លោកស្រីអាចសរសេរអំពីមូលហេតុដែលកូនៗមកសាលាមិនបានទាន់ពេលវេលា ។ ចំពោះការមករៀនយឺត គឺបង្កការរំខានដល់សិស្សដែលកំពុងសិក្សា នឹងមេរៀនដែលលោកគ្រូ-អ្នកគ្រូកំពុងបង្រៀនពីសេសវាជាគោលការណ៍ក្នុងថ្នាក់រៀនដែលមិនចង់ឲ្យមានការយឺតពេលវេលា ។ ដូចបានរៀបរាប់ខាងដើម សូមលោក-លោកស្រីមេត្តាជួយសហការដើម្បីបង្កការងាយស្រួលដល់ថ្នាក់រៀនរបស់កូនៗលោក-លោកស្រី ជួយពួកគេឲ្យមករៀនឲ្យបានទាន់ពេលវេលា ។ សូមនាំកូនៗមកសាលាឲ្យបានមុនកណ្តឹងសាលាទៅទី ។

**អំពី ថ្នាំពេទ្យប្រកួតប្រជែងសាលារៀន**

ចំពោះការផ្តល់ថ្នាំពេទ្យ ដល់កូនៗលោក-លោកស្រី យើងខ្ញុំដឹងថាពេលខ្លះកូនៗលោក-លោកស្រីត្រូវការថ្នាំពេទ្យ ហើយ ពួកគាត់ក៏អាចនៅបន្តការសិក្សាក្នុងថ្នាក់បាន ។ ចំពោះការផ្តល់ថ្នាំពេទ្យដល់កូនៗលោក-លោកស្រី សាលាយើងខ្ញុំ នឹងមិនទទួលផ្តល់ថ្នាំឲ្យពួកគាត់ទៀតទេ ដើម្បីជៀសវាងការមានកំហុសខុសឆ្គងផ្សេងៗ តែលោក-លោកស្រីអាចអញ្ជើញមកផ្តល់ ដើម្បីផ្តល់ថ្នាំឲ្យកូនៗ ។ ចំណាំ៖ ការផ្តល់ថ្នាំពេទ្យដល់កូនៗរបស់លោក-លោកស្រីគឺ សាលាសុំមិនទទួលផ្តល់ថ្នាំដល់ពួកគាត់ទេ គឺតម្រូវឲ្យលោក-លោកស្រីអញ្ជើញមកផ្តល់ថ្នាំដោយផ្ទាល់ ។

**ដបទឹក**  
សិស្សទាំងអស់ចាំបាច់ត្រូវមានដបទឹកផ្ទាល់ខ្លួនមួយដែលមានគុណភាពល្អសម្រាប់យកមកសាលា ។ ដបទឹកប្រភេទកែវគឺមិនអនុញ្ញាតឲ្យយកមកសាលាទេ ។ សូមលោក-លោកស្រីពិនិត្យនិងជួយផ្តល់ដបទឹកដែលមានសុវត្ថិភាពដល់កូនៗពេលមកសាលា



សិស្សថ្នាក់ទី២B កំពុងរីករាយក្នុងការសិក្សាលើប្រធានបទថ្មី ។ សិស្សទាំងអស់ខិតខំរៀនសូត្រក្នុងថ្នាក់រៀនថ្មីរបស់ពួកគេ ។

**កម្មវិធី Star of the Month**

- សូមលោក-លោកស្រីញែកចូលរួមនៅពេលព្រឹកវេលាម៉ោង៨:០០ នាទី ៖
  - ថ្ងៃអង្គារ ទី០៣ ខែកញ្ញា ថ្នាក់ Nursery ដល់ថ្នាក់ ទី១ (ថ្នាក់ Reception)១B ធ្វើការសម្តែង )
  - ថ្ងៃពុធ ទី០៤ ខែកញ្ញា ថ្នាក់ទី២ ដល់ថ្នាក់ទី៦ (ថ្នាក់ទី ៥A ធ្វើការសម្តែង )
- សិស្សទាំងអស់កំពុងតែអនុវត្តន៍ការសម្តែងរបស់ពួកគេប្រកបដោយកិត្តិយសដើម្បីសម្តែងជូនលោក-លោកស្រីកម្សាន្ត ។

កម្មវិធីមើលថែក្មេងពេលរសៀលសម្រាប់ថ្នាក់ Reception1 និងថ្នាក់ Nursery បានចាប់ដំណើរការហើយ ។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍សូមអញ្ជើញមកសាកសួរព័ត៌មាននៅការិយាល័យរដ្ឋបាលសាលា ។